

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤

**សេចក្តីថ្លែងការណ៍រួមសហគមន៍**

**សិក្ខាសាលាឆ្លុះបញ្ចាំងរបាយការណ៍ ការសិក្សាស្រាវជ្រាវដោយសហគមន៍**

**ស្តីពី ការអនុវត្តទំនប់វារីអគ្គិសនីសេសានក្រោម២**

**សណ្ឋាគារ អ៊ុយតេម៉ែរ ទីក្រុងភ្នំពេញ**

**ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤**

យើងខ្ញុំទាំងអស់គ្នាជាតំណាងសហគមន៍ជនជាតិដើមភាគតិចដែលរស់នៅតាមដងទន្លេសេសាន និងទន្លេស្រែពកមកពីភូមិក្នុងតំបន់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដូចជា ភូមិក្បាលរមាស ភូមិស្រែគរ១ និងស្រែគរ២ ភូមិច្រប៉ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង និងតំណាងសហគមន៍ទន្លេសាប ព្រមទាំងតំណាងសហគមន៍មកពីខេត្តរតនគិរី មានការព្រួយបារម្ភអំពីផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានកំលាំង៤០០មេហ្គាវ៉ាត់។

យើងខ្ញុំជាតំណាងសហគមន៍ **សូមធ្វើការបដិសេធ មិនព្រមព្រមទទួលយកសំណង និងការរើតំលៃលំនៅដី ព្រមទាំងស្នើសុំឱ្យរដ្ឋបាល លុបចោល គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ជាបន្ទាន់**

- យើងខ្ញុំមានភាពសប្បាយរីករាយនឹងរស់នៅក្នុងភូមិរបស់យើង ជាមួយនឹងភាពសម្បូរហូរហៀរនៃធនធានធម្មជាតិដែលនៅជុំវិញខ្លួនយើងនាពេលសព្វថ្ងៃនេះណាស់។ ធនធានធម្មជាតិទាំងនេះ បានជួយ ទ្រទ្រង់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើង ហើយជាងនេះទៅទៀត តាមវប្បធម៌ ឬទំនៀមទំលាប់របស់ពួកយើង គឺមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅទៅលើដីធ្លីបុព្វបុរស ដែលបានបន្សល់ទុកឱ្យយើងជាកូនចៅជំនាន់ក្រោយ
- យើងមានដីភូមិដីជាទីស្រឡាញ់ និងសម្បូរទៅដោយធនធានធម្មជាតិដែលទ្រទ្រង់ជីវិតរបស់យើងដូចជា ចំណីអាហារ និងប្រភពប្រាក់ចំណូលជាដើម។ ធនធានទាំងនោះមានដូចជាដីភូមិ ដីកសិកម្ម ដីបម្រុងទុកសម្រាប់កូនចៅជំនាន់ក្រោយ ព្រៃសំរាប់ចិញ្ចឹមសត្វ ដីកប់ខ្មោច ដីផ្លូវជូនតា ព្រៃតំណាម ព្រៃសក្តារៈបូជា និងទន្លេ ព្រមទាំងធនធានទាំងឡាយជាច្រើនទៀតដែលមានទាំងក្នុងទឹក និងលើគោកផងដែរ។ ធនធានធម្មជាតិទាំងនេះ គឺមិនអាចកាត់ថ្លៃបានទេ

- ធនធានធម្មជាតិទាំងអស់នេះ ក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធនឹងវប្បធម៌ និង ទំនៀមទំលាប់ប្រពៃណីក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងដែលមិនអាចខ្វះបាន។ យើងមានប្រារព្ធពិធីបន់ស្រន់ដល់អ្នកតាត្រហម ក ជារៀងរាល់ឆ្នាំនៅរោងអ្នកតាត្រហម ក ដែលមានទីតាំងបិតនៅមាត់ទន្លេសេសាន ដើម្បីសុំក្តីសុខសប្បាយកើតមានដល់សហមន៍យើងខ្ញុំ និងសុំអ្នកតាមកជួយថែរក្សាការពារបរិស្ថាន ឬធនធានធម្មជាតិ ពិសេស គឺថែរក្សាទន្លេរបស់យើងឲ្យគង់វង្ស និងមានលំហូរធម្មជាតិជានិច្ច។ អ្នកតាត្រហម ក គឺមានសារៈសំខាន់ ដើម្បីភ្ជាប់ការគោរពបូជាទៅដល់បុព្វបុរសរបស់យើង ប្រសិនបើយើងបាត់នូវទឹកនៃងជាទីសក្ការៈ ដូចជាអ្នកតាត្រហម ក ដោយសារតែគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ យើងក៏នឹងបាត់បង់នូវវប្បធម៌ និងទំនៀមទំលាប់ប្រពៃណីរបស់យើងដូច្នោះដែរ។ នៅពេលដែលយើងបាត់បង់នូវធនធានធម្មជាតិទាំងនេះ និងវប្បធម៌ ព្រមទាំងទំនៀមទំលាប់ប្រពៃណីហើយនោះ គឺពិតជាមិនអាចបង្កើតឡើងវិញបានទេ។
- វប្បធម៌ ទំនៀមទំលាប់ប្រពៃណី អារក្សអ្នកតា និងផ្លូវជូនតារបស់យើង គឺមិនអាចទូទាត់សងជាប្រាក់បាននោះទេ
- ប្រសិនបើយើងចាកចេញពីភូមិរបស់យើងនោះ យើងនឹង បាត់បង់អត្តសញ្ញាណរបស់យើងជាមិនខានដូចជា អារក្ស អ្នកតា ផ្លូវជូនតា ព្រៃតំណាម ទីសក្ការៈបុជា ដែលសម្បត្តិទាំងនេះ គឺមិនអាចរើទៅកន្លែងផ្សេងបានទេ
- ប្រសិនបើមានសកម្មភាពរបស់គម្រោងអភិវឌ្ឍន៍ណាមួយដែលធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណ ឬកន្លែងទីអារក្ស ទីសក្ការៈបុជារបស់យើង យោងតាមសិទ្ធិស្តីពីជនជាតិដើមភាគតិច និងគោលការណ៍ណែនាំរបស់ប្រទេស ចិន សម្រាប់ការការពារបរិស្ថានក្នុង ការវិនិយោគបរទេសក្នុង កិច្ចសហប្រតិបត្តិការនោះ យើងមើលឃើញថា សកម្មភាពទាំងនេះ គឺមិនគួរអនុវត្តនោះទេ
- ទំនប់វារីអគ្គិសនីសេសានក្រោម២នេះ នឹងកាត់ផ្តាច់លំហូរទឹកទន្លេ ដែលអាចធ្វើឲ្យប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរទៅដល់ផ្នែកខាងលើ និងផ្នែកខាងក្រោម ជាពិសេសទំនប់នេះនឹងកាត់ផ្តាច់ចរាចរណ៍របស់ត្រីដែលអាចជះឥទ្ធិពលទៅដល់តំបន់ទន្លេមេគង្គ និងបឹងទន្លេសាបទាំងមូល។
- គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ នឹងនាំមកនូវក្តីទុក្ខព្រួយ និងអស់សង្ឃឹមជាងអ្វីដែលបានកើតឡើងក្នុងសម័យពុលពតទៅទៀត។ យើងគិតថាគម្រោងអភិវឌ្ឍន៍ ដូចជាគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២នេះ គួរតែធ្វើប្រជាជនកម្ពុជា ជាពិសេសប្រជាជនរស់នៅក្នុងតំបន់អភិវឌ្ឍន៍គម្រោងផ្ទាល់ ដូចជាយើងខ្ញុំសប្បាយរីករាយជាងនេះ។ អាជ្ញាធរ ដូចជារូបលោក ដែលមានអំណាច និងការអប់រំចំណេះដឹងខ្ពង់ខ្ពស់ជាងសហគមន៍យើងខ្ញុំនោះ គួរតែស្វែងរកនូវដំណោះស្រាយដ៏ល្អសម្រាប់ដោះស្រាយនូវបញ្ហានេះ ប្រសើរជាងធ្វើឲ្យសហគមន៍យើងខ្ញុំរងទុក្ខវេទនា។

# សំណូមពរ

យើងខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាដូចខាងក្រោម៖

- សូមរាជរដ្ឋាភិបាលមេត្តាធ្វើការលប់ចោលនូវគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២។
- សូមអោយរាជរដ្ឋាភិបាល និងក្រុមហ៊ុន មេត្តាគិតគូរ សងជម្ងឺចិត្តដល់យើងខ្ញុំនូវរាល់ការខូចខាត និងបាត់បង់ ដោយសារការកាប់ឈើសំអាតអាងស្តុកទឹកសម្រាប់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២។ តំបន់ព្រៃឈើទាំងអស់ដែលបានកាប់បំផ្លាញក្នុងពេលសំអាតផ្ទៃអាងស្តុកទឹក គឺជាតំបន់ដែលសហគមន៍ ពឹងអាស្រ័យនូវអនុផលព្រៃឈើសម្រាប់ការរស់នៅប្រចាំថ្ងៃ និងជាជម្រកសត្វព្រៃ។ ការបាត់បង់នូវធនធានទាំងនេះ បានធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍យើងខ្ញុំ។

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាល់ក្តីបារម្ភ និង សំណូមពរទាំងអស់ដែលបានលើកឡើងខាងលើ នឹងត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយជូនយើងខ្ញុំជាក់ជាមិនខាន។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក៖

1. លោក ហុត ខឿន តំណាងសហគមន៍ភូមិស្រែគរ២ ខេត្តស្ទឹងត្រែង៖ ០៩៧ ៧ ៧៩៧ ៤៨៨
2. លោក ដាំ សំណាង តំណាងសហគមន៍ភូមិក្បាលរមាស ខេត្តស្ទឹងត្រែង៖ ០៨៨ ៥៨៤ ០៧៦២
3. លោកស្រី លី បិ តំណាងសហគមន៍ភូមិច្រប់ ខេត្តស្ទឹងត្រែង៖ ០៩៧ ៥ ០០១ ៨០៦
4. កញ្ញា ណែន ស៊ីគីត តំណាងសហគមន៍ស្រុកលំផាត់ ខេត្តរតនគិរី៖ ០៩៧ ៨៧៧ ៦៤៩៧
5. លោក ឡុង សុចេត ប្រធានសម្ព័ន្ធប្រជាជនសាទកម្ពុជា ខេត្តពោធិ៍សាត់៖ ០១២ ៩៨៩ ៣១៨

## ជូន

- មន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង
- មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង
- មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
- មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង
- ក្រុមហ៊ុនទំនប់សេសានក្រោម២ នៅខេត្តស្ទឹងត្រែង
- សាលាស្រុកសេសាន ខេត្តស្ទឹងត្រែង
- សាលាឃុំស្រែគរ និងក្បាលរមាស ខេត្តស្ទឹងត្រែង
- មេភូមិស្រែគរ ១ និងស្រែគរ២ និងក្បាលរមាស ខេត្តស្ទឹងត្រែង
- រដ្ឋសភាជាតិ
- ក្រសួងរ៉ែ និងថាមពល
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- ក្រសួងបរិស្ថាន
- ក្រសួងអភិវឌ្ឍន៍ជនបទ
- ក្រុមហ៊ុនទំនប់សេសានក្រោម២ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
- ស្ថានទូតចិនប្រចាំនៅកម្ពុជា
- សាព័ត៌មាន និងអង្គការសង្គមស៊ីវិល ក្នុងប្រទេសទន្លេមេគង្គ និងអន្តរជាតិ